

II – រាជរដ្ឋាភិបាល

១- អនុក្រឹត្យ

អនុក្រឹត្យ លេខ ៦៥ អនក្រ.បក

ស្តីអំពីការបង្កើតវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា

ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣
- បានឃើញព្រះរាជក្រឹត្យ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ស្តីពីការតែងតាំង នាយករដ្ឋមន្ត្រីទី១ និង នាយករដ្ឋមន្ត្រីទី២
- បានឃើញព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស ៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស.រកត ១០៩៤/៨៣ ចុះថ្ងៃទី២៤ ខែ តុលា ឆ្នាំ ១៩៩៤ និង ព្រះរាជក្រឹត្យ នស.រកត ១០៩៤/៩០ ចុះថ្ងៃទី៣១ ខែ តុលា ឆ្នាំ ១៩៩៤ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស.រកម /០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ ១៩៩៦ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
- បានឃើញព្រះរាជក្រមលេខ នស.រកម /០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ ១៩៩៦ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ ជស.រកត /០៨៩៧/១៤៧ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ ១៩៩៧ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានការអនុម័តរបស់គណៈរដ្ឋមន្ត្រី នាសម័យប្រជុំ ចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ១៩៩៧

សំរេច

ជំពូកទី ១

បទបញ្ញត្តិទូទៅ

មាត្រា ១.- វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ហៅកាត់ថា (វសកក) ជាក្រឹះស្ថានសាធារណៈ រដ្ឋបាល ស្ថិតនៅក្រោមបទបញ្ញត្តិ នៃអនុក្រឹត្យនេះ ព្រមទាំងបទបញ្ញត្តិផ្ទៃក្នុងមួយ និងបទបញ្ញត្តិពាក់ព័ន្ធដទៃទៀត នាថ្ងៃក្រោយ ។

មាត្រា ២.- វសកក មាននីតិបុគ្គលភាព និង ស្វ័យភាពហិរញ្ញវត្ថុ ។

មាត្រា ៣.-

៣.១. ក្នុងឋានៈជាស្ថាប័នសាធារណៈ វសកក ទទួលបានពីរដ្ឋនូវអំណាច និងកាតព្វកិច្ចទាំងឡាយ ដើម្បីបំពេញបេសកកម្ម ស្របតាមកម្មវត្ថុរបស់ខ្លួន ។

៣.២. វសកក មានភារកិច្ចដូចតទៅ :

- ដឹកនាំ និង សំរេចរាល់សកម្មភាពស្រាវជ្រាវ និងពិសោធន៍ សំដៅជំរុញការអភិវឌ្ឍន៍លើគ្រប់ផ្នែកនៃដំណាំកៅស៊ូទូទៅ ។

- ចូលរួមក្នុងរាល់សកម្មភាពនៃការជំរុញ ផ្នែកបច្ចេកទេសសុវឌ្ឍនភាពនៃគុណភាពកៅស៊ូ និង តម្លៃផលិតកម្ម ។

៣.៣. ដើម្បីអនុវត្តភារកិច្ចខាងលើនេះ វសកក មានកាតព្វកិច្ច :

- ទ្រទ្រង់ដល់ការអនុវត្តន៍រាល់កម្មវិធីអភិវឌ្ឍន៍ដំណាំកៅស៊ូ តាមការសិក្សាអំពីលក្ខណៈវិនិច្ឆ័យ ការធានា និងវាយតម្លៃលទ្ធផល តាមការរៀបចំសំរួលឯកសារ ផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និងតាមការធ្វើវិញ្ញាបនកម្មច្បារពូជ ។

- ចាត់ចែងផ្តល់ពូជល្អ តាមការបញ្ជូល សាកល្បង បង្កើត បង្កើន និងការផ្សព្វផ្សាយពូជ ។

- ចូលរួមក្នុងការធ្វើអោយមានតម្លៃនូវតុណ្ហភាពកៅស៊ូ តាមការគ្រប់គ្រងមន្ទីរពិសោធន៍ជាតិ ផ្នែកយថាប្រភេទ និងតាមការបង្កើតបទដ្ឋានស្តីពីតុណ្ហភាព ។
- ចាត់ចែងមធ្យោបាយធ្វើលក្ខណៈវិនិច្ឆ័យ និង វិភាគ ។
- ចូលរួមក្នុងសកម្មភាព ក្នុងការបណ្តុះបណ្តាល ព័ត៌មាន ការផ្សព្វផ្សាយ និងការផ្ទេរបច្ចេកវិជ្ជាថ្មី ។
- និងជាទូទៅ តាមការផ្តួចផ្តើមគំនិតរបស់ខ្លួនផ្ទាល់ ឬតាមសំណើរបស់ដៃគូក្នុងប្រទេស និងក្រៅប្រទេស និងចាត់ចែងគ្រប់សកម្មភាពដែលជាអត្ថប្រយោជន៍ ដល់ការអភិវឌ្ឍន៍ប្រព័ន្ធកៅស៊ូ ព្រមទាំងកែលំអនូវការយល់ដឹងក្នុងវិស័យនេះផង ។

ជំពូកទី ២

ការដឹកនាំ និងការគ្រប់គ្រង

ផ្នែកទី ១

អង្គការសម្របសម្រួលវិទ្យាស្ថាន

មាត្រា ៤.- វិស័យ ត្រូវដឹកនាំដោយក្រុមប្រឹក្សា រម្មយ ដែលមានសិទ្ធិយ៉ាងធំទូលាយ ដើម្បីបំពេញបេសកកម្មក្នុងនាម វិស័យ ក្នុងក្របខ័ណ្ឌនៃបទបញ្ញត្តិ នៃអនុក្រឹត្យនេះ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ។

មាត្រា ៥.-

៥.១. ក្រុមប្រឹក្សាភិបាល មានសមាជិក ៧រូប ដែលមានសមាសភាពដូចតទៅ :

- តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ប្រធាន
- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
- ប្រធានអគ្គនាយកដ្ឋានចំការកៅស៊ូ សមាជិកស្វ័យប្រវត្តិ
- នាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា សមាជិកស្វ័យប្រវត្តិ

- តំណាងអ្នកដាំកៅស៊ូ ២ នាក់ សមាជិក
 - តំណាងបុគ្គលិកវិទ្យាស្ថាន សមាជិកស្វ័យប្រវត្តិ
- ៥.២. ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ត្រូវតែងតាំងដោយអនុក្រឹត្យមួយ សំរាប់អាណត្តិ ៣ឆ្នាំ ។ អាណត្តិនេះអាចបញ្ចប់បានគ្រប់ពេលវេលា ដោយអនុក្រឹត្យ តាមសំណើនៃក្រសួង ឬអាជ្ញាធរដែលខ្លួនតំណាងអោយ ។

មាត្រា ៦.-

- ៦.១. ប្រធានក្រុមប្រឹក្សាភិបាលមានតួនាទីកោះប្រជុំ និងកំណត់របៀបវារៈ នៃអង្គ ប្រជុំរបស់ក្រុមប្រឹក្សាភិបាល ព្រមទាំងធានារបៀបរៀបរយ នៃកិច្ចប្រជុំនេះអោយ បានប្រសើរ ។
- ៦.២. បទបញ្ជាផ្ទៃក្នុងនៃ **វសកក** អាចអនុញ្ញាតអោយក្រុមប្រឹក្សាភិបាលអញ្ជើញ ឥស្សរជន នៅក្នុងឬក្រៅវិទ្យាស្ថាននេះ ដែលមានបទពិសោធន៍លើវិស័យកៅស៊ូផ្នែក កសិកម្ម រុក្ខកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ចកៅស៊ូ ចូលរួមក្នុងអង្គប្រជុំរបស់ក្រុម ប្រឹក្សាភិបាល។ ឥស្សរជនទាំងនេះមានសិទ្ធិផ្តល់មតិ តែពុំមានសិទ្ធិបោះឆ្នោតឡើយ។

មាត្រា ៧.-

- ក្រុមប្រឹក្សាភិបាលមានបេសកកម្មដឹកនាំ តំរង់ទិសដៅ និងធ្វើការត្រួតពិនិត្យលើ ដំណើរការរបស់វិទ្យាស្ថាន ។
- ក្នុងក្របខ័ណ្ឌនៃបេសកកម្មនេះ ក្រុមប្រឹក្សាភិបាលត្រូវ :
 - សំរេចផែនការអភិវឌ្ឍន៍នៃ **វសកក** ស្របតាមទិសដៅកំណត់របស់រដ្ឋាភិបាល ។
 - សំរេចលើចំណូល និងចំណាយជាប្រចាំ ព្រមទាំងទុនក្នុងថវិកាប្រចាំឆ្នាំរបស់ **វសកក** ។
 - ពិនិត្យសំរេចលើរបាយការណ៍គ្រប់គ្រង និងលើគណនីហិរញ្ញវត្ថុប្រចាំឆ្នាំ ។
 - កំណត់ការរៀបចំរចនាសម្ព័ន្ធ ព្រមទាំងការបែងចែកភារកិច្ចជាទូទៅ ដល់អង្គភាព ឯទៀតក្រោមឱវាទ ។
 - កំណត់នូវរបបជ្រើសរើស ការតម្កើងឋានន្តរសក្តិ ការផ្តល់លាភការដល់បុគ្គលិក **វសកក** ដោយមិនប៉ះពាល់ដល់បទបញ្ញត្តិច្បាប់ ឬបទបញ្ជាផ្ទៃក្នុង ដែលអនុវត្ត ចំពោះភ្នាក់ងាររបស់មុខងារសាធារណៈ ។
 - សំរេចលើក្របខ័ណ្ឌចំនួនបុគ្គលិក ដែលអនុញ្ញាតអោយ **វសកក** ។

- សំរេចលើអនុសញ្ញា កិច្ចសន្យា និងលទ្ធកម្មទាំងឡាយដែលស្របតាម និយាមចែង ក្នុងបទបញ្ជាផ្ទៃក្នុង ឬបទបញ្ញត្តិទាំងឡាយ ដែលសំរេចដោយក្រុមប្រឹក្សាភិបាល ។
- តាមចន្លោះពេលទៀងទាត់ វាយតម្លៃ កិរិតលទ្ធផលសំរេចបាននូវគោលដៅ កំណត់ដោយ **វិសកក** ហើយកំណត់នូវវិធានការកែតម្រូវដើម្បីអនុវត្ត ។

មាត្រា ៩.-

៩.១. ក្រុមប្រឹក្សាភិបាលនៃ **វិសកក** ត្រូវធ្វើការប្រជុំនៅពេលណា ដែលផល ប្រយោជន៍របស់ **វិសកក** តម្រូវនិងត្រូវធ្វើការយ៉ាងតិចមួយឆមាសម្តង តាមការ អញ្ជើញរបស់ប្រធាន ឬតាមសំណើរបស់សមាជិកពានាក់ ឬតាមការស្នើសុំពីនាយក នៃ **វិសកក** ។ របៀបវារៈ ព្រមទាំងឯកសារទាំងឡាយត្រូវផ្ញើជូនគ្រប់សមាជិក នៃក្រុមប្រឹក្សាភិបាល និងគ្រប់ក្រសួងពាក់ព័ន្ធ ដែលមានចែងក្នុងអនុក្រឹត្យនេះ យ៉ាងតិច១០ថ្ងៃ មុនថ្ងៃប្រជុំ ។

៩.២. ការប្រជុំនៃក្រុមប្រឹក្សាភិបាល អាស្រ័យយកជាការបាន លុះត្រាតែសមាជិក វត្តមាន មានចំនួន ៤ នាក់យ៉ាងតិច នៃបណ្តាសមាជិកទាំងអស់ ។ សមាជិកអវត្ត មានគ្មានសិទ្ធិបញ្ជូនតំណាងអោយមកប្រជុំជំនួសខ្លួនបានឡើយ។ ប្រសិនបើសម្លេង ក្រុមមិនគ្រប់ចំនួនទេ ក្រុមប្រឹក្សាភិបាលត្រូវកោះប្រជុំម្តងទៀត យ៉ាងយូរ៨ថ្ងៃ ក្រោយថ្ងៃប្រជុំលើកមុន ហើយសេចក្តីសំរេចប្រជុំលើកក្រោយនេះ មិនទាមទារ សម្លេងក្រុមទេ ។ សមាជិកវត្តមានត្រូវចុះហត្ថលេខាលើបញ្ជីវត្តមានមួយ ។ សេចក្តីសំរេចទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលអាចយកជាការបាន លុះត្រាតែមាន ការអនុម័តដោយសំលេងភាគច្រើន នៃសមាជិកវត្តមាន ។ ក្នុងករណីមានការចែក សំលេងនោះ ប្រធានក្រុមប្រឹក្សាភិបាល ត្រូវមានឧត្តមានុភាព ។

៩.៣. សេចក្តីសំរេចរបស់ក្រុមប្រឹក្សាភិបាល ត្រូវកត់ត្រាក្នុងបញ្ជីពិសេសមួយ តំកល់ ទុកនៅទីស្នាក់ការរបស់វិទ្យាស្ថាន និងត្រូវចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សា ភិបាល និងនាយក **វិសកក** ដែលមានតួនាទីជាលេខាសម័យប្រជុំ ។ កំណត់ ហេតុនេះត្រូវបង្ហាញនូវអត្ថន័យ នៃការពិភាក្សាអោយបានច្បាស់លាស់ និងត្រូវធ្វើ ជូនគ្រប់សមាជិកនិងក្រសួងពាក់ព័ន្ធទាំងឡាយយ៉ាងយូរ ១០ថ្ងៃក្រោយពេលប្រជុំ ។

ផ្នែកទី ២

អង្គការប្រតិបត្តិរបស់វិទ្យាស្ថាន

មាត្រា ១០.- វសកក ត្រូវគ្រប់គ្រងដោយនាយកមួយរូប ដែលតែងតាំងដោយអនុក្រឹត្យតាមសំណើ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។ នាយកអាចត្រូវបានបញ្ឈប់គ្រប់ពេលវេលា ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

មាត្រា ១១.-

១១.១. នាយក **វសកក** មានសិទ្ធិពេញលេញ ដើម្បីគ្រប់គ្រង **វសកក** លើកលែងតែសិទ្ធិដែលមានចែងក្នុងច្បាប់ និងបទបញ្ជាផ្ទៃក្នុង ដែលជាសមត្ថកិច្ចផ្ទាល់របស់ក្រុមប្រឹក្សាភិបាល ។

នាយក :

- រៀបចំ និងចូលរួមក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាភិបាល ។
- ទទួលបន្ទុកអនុវត្តសេចក្តីសំរេចទាំងឡាយ របស់ក្រុមប្រឹក្សាភិបាល ព្រមទាំងដាក់អោយដំណើរការនូវនយោបាយ ដែលកំណត់ដោយក្រុមប្រឹក្សានេះ ។
- រៀបចំវិកាប្រចាំឆ្នាំសំរាប់ **វសកក** ហើយដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យសំរេច ។
- ធ្វើរបាយការណ៍ប្រចាំឆ្នាំលើរាល់សកម្មភាព ត្រួតពិនិត្យលើគណនីហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយដាក់ឯកសារទាំងនេះជូនក្រុមប្រឹក្សាភិបាលពិនិត្យសំរេច ។
- ធ្វើការបញ្ជាក់ក្នុងករណីចាំបាច់ លើភារកិច្ចរបស់បណ្តាអង្គភាពក្រោមឱវាទ ។
- បំពេញរាល់មុខតំណែងរបស់ **វសកក** ក្នុងកិច្ចប្រតិបត្តិបុគ្គលិក កំណត់ដោយក្រុមប្រឹក្សាភិបាល ព្រមទាំងគោរពតាមវិធាន ស្តីពីការគ្រប់គ្រងបុគ្គលិក ។
- បំពេញតួនាទីជាឯកអគ្គក្រុមប្រឹក្សាភិបាល ចំពោះបុគ្គលិកទាំងមូលនៃ **វសកក** ។
- ចុះកិច្ចសន្យា និងចុះហត្ថលេខា លើអនុសញ្ញាទាំងឡាយ ដែលស្របតាមសេចក្តីសំរេចរបស់ក្រុមប្រឹក្សាភិបាល តាមការបែងចែកសិទ្ធិអំណាច និងតាមបទបញ្ជាផ្ទៃក្នុង ព្រមទាំងបទបញ្ញត្តិដទៃទៀត ស្តីពីបញ្ហានេះ ។

ជាមតិបំពេញរាល់មុខងាររដ្ឋបាល និងគ្រប់គ្រងទាំងឡាយ ដែលត្រូវបានប្រគល់ជូន ដោយបទបញ្ជាផ្ទៃក្នុងរបស់ **វិសក** និងដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ភិបាល ។

- ១១.២. នាយក **វិសក** ជាតំណាងវិទ្យាស្ថាន ចំពោះមុខតតិយជនទាំងឡាយ ។
- ១១.៣. នាយក **វិសក** ត្រូវអនុវត្តគោលនយោបាយ និងសេចក្តីសម្រេចទាំងឡាយ របស់ក្រុមប្រឹក្សាភិបាល ព្រមទាំងរាយការណ៍ អំពីការអនុវត្តន៍ ។
- ១១.៤. នាយក **វិសក** ត្រូវស្នើទៅក្រុមប្រឹក្សាភិបាលសុំតែងតាំងនាយករងមួយ រូប ឬច្រើនរូប ដើម្បីជួយការងាររបស់ខ្លួន ។

ផ្នែកទី ៣

បុគ្គលិករបស់ « វិសក »

មាត្រា ១២.-

- ១២.១. បុគ្គលិកអចិន្ត្រៃយ៍របស់ **វិសក** រួមមានមន្ត្រីរាជការក្របខ័ណ្ឌមុខងារ សាធារណៈ មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឬពីក្រសួងមានសមត្ថ កិច្ចផ្សេងៗផ្លាស់ប្តូរមក ឬដាក់នៅក្រៅតំណែង អម **វិសក** តាមលក្ខខណ្ឌ ដែលបានចែងក្នុងលិខិតបទដ្ឋាននានា ស្តីពីវិស័យមុខងារសាធារណៈ ឬជ្រើសរើស តាមសំណើ ឬដោយមានការយល់ព្រមពីនាយក **វិសក** ។ មន្ត្រីទាំងនេះត្រូវបាន រក្សាទុក នូវក្របខ័ណ្ឌប្រាក់បៀវត្ស និងប្រាក់កំរៃផ្សេងៗ ដែលបានកំណត់ដោយ មុខងារសាធារណៈ ពីអង្គភាពដើមរបស់ខ្លួន ។
- ១២.២. វិទ្យាស្ថានអាចជ្រើសរើស ភ្នាក់ងារជាប់កិច្ចសន្យាជំនួយការ និងបុគ្គលិក អណ្តើក ។ ភ្នាក់ងារទាំងនេះត្រូវស្ថិតនៅក្រោមបទបញ្ញត្តិ នៃបទបញ្ជាផ្ទៃក្នុង និងសេចក្តីទាំងឡាយរបស់ក្រុមប្រឹក្សាភិបាល ។
- ១២.៣. បុគ្គលិក **វិសក** ត្រូវគ្រប់គ្រងដោយបទបញ្ជាផ្ទៃក្នុង ដែលកំណត់ដោយ ក្រុមប្រឹក្សាភិបាល ។ បទបញ្ជាផ្ទៃក្នុង និងក្រុមប្រឹក្សាភិបាល កំណត់អំពីប្រាក់កំរៃ លើកទឹកចិត្តចំពោះបុគ្គលិក ព្រមទាំងបែបបទនៃការទូទាត់ផង ។

ផ្នែកទី ៤

ទ្រព្យសម្បត្តិរបស់ « វសកក »

មាត្រា ១៣ .-

១៣.១. វសកក ទទួលដើមទុនដំបូងពីរដួនរួមចំណែកដូចតទៅ :

- មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ដំណាំកៅស៊ូ មានផ្ទៃដី ៨៩៣.៥៥ ហិកតា ស្ថិតនៅឃុំជុំប ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដូចមានផែនទីបញ្ជាក់ទីតាំងភ្ជាប់ជា ឧបសម្ព័ន្ធក្នុងអនុក្រឹត្យនេះ ។

- អគារមួយដែលប្រើប្រាស់ជាមន្ទីរពិសោធន៍ជាតិ ពិនិត្យ និងវាយតម្លៃគុណ ភាពជ័រកៅស៊ូ ស្ថិតនៅលើដីឡូត៍លេខ៩ ផ្លូវគីមអ៊ុលស៊ុង សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក ក្រុងភ្នំពេញ ។

- អគារមួយដែលបំរុងធ្វើជាទីស្នាក់ការកណ្តាលនៃ វសកក ស្ថិតនៅលើ ដីឡូត៍លេខ ៧៥ ផ្លូវលេខ៥៧ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ ។

១៣.២. ក្រៅពីអចលនទ្រព្យខាងលើ វសកក ត្រូវបានទទួលនូវចលនទ្រព្យ ផ្សេងៗ ដែលកំពុងប្រើប្រាស់ពេលបច្ចុប្បន្ន ។

១៣.៣. អចលនទ្រព្យ និងចលនទ្រព្យទាំងអស់របស់ វសកក នឹងមានចែងលំអិត ក្នុងបញ្ជីសារពើភ័ណ្ណ ។

១៣.៤. វិទ្យាស្ថានអាចទិញ-លក់ ចលនទ្រព្យ និង អចលនទ្រព្យ ចាំបាច់សំរាប់ ដំណើរការរបស់ខ្លួន ។

ផ្នែកទី ៥

ការគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យរបស់ « វសកក »

មាត្រា ១៤.- ការគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យនៃ វសកក ត្រូវប្រព្រឹត្តិស្របតាមគោល ការណ៍ នៃគណនេយ្យសាធារណៈ ដូចមានចែងនៅក្នុងមាត្រា១២២ នៃអនុក្រឹត្យ លេខ៨២ ចុះថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យ សាធារណៈ ។

មាត្រា ១៥.- នាយក វសកក ជាអាណាប័កចំបងក្នុងការចំណាយថវិកានៃវិទ្យាស្ថាន ។

១៥.១. ក្នុងន័យនេះ និងអនុលោមតាមបទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថាន នាយក
វិសកក ត្រូវ :

- ពិនិត្យកត់ត្រា និងទូទាត់ប្រាក់ចំណូល
- ជំរះ និងបញ្ជាចំណាយ

១៥.២. នាយកអាចផ្តល់សិទ្ធិទៅអាណាប័កប្រតិភូ ១រូប ។ អាណាប័កចំបូងអាច
បង្កើតផ្នែកគ្រប់គ្រងចំណូល ឬប្រាក់បុរេប្រទាន ដោយមានការយល់ព្រមពីភ្នាក់ងារ
គណនេយ្យ របស់វិទ្យាស្ថានផង ។

មាត្រា ១៦ .-

១៦.១. ការគ្រប់គ្រងហិរញ្ញវត្ថុ និងការកាន់កាប់គណនេយ្យ ត្រូវប្រព្រឹត្តតាមបទបញ្ជា
ផ្ទៃក្នុងរបស់វិទ្យាស្ថាន ក្រោមការទទួលខុសត្រូវជាបុគ្គល និងជាប្រាក់កាស របស់
ភ្នាក់ងារគណនេយ្យ ក្នុងឋានៈជាគណនេយ្យករសាធារណៈ ។ ភ្នាក់ងារនេះត្រូវ
តែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួង វិទ្យា និងហិរញ្ញវត្ថុ ហើយធ្វើសម្បថ
មុនទទួលតំណែងខ្លួន ។ ភ្នាក់ងារគណនេយ្យនេះ មានសិទ្ធិចូលរួមប្រជុំជាមួយ
ក្រុមប្រឹក្សាភិបាលផ្តល់មតិ តែឥតមានសំឡេងឆ្នោតឡើយ ។

១៦.២. ភ្នាក់ងារគណនេយ្យត្រូវទទួលបន្ទុក :

- ប្រមូលប្រាក់ចំណូល
- ទូទាត់ប្រាក់ចំណាយ
- ថែរក្សា និងគ្រប់គ្រងមូលនិធិ និងធនធានវិទ្យាស្ថាន
- ថែរក្សាសក្ខីប័ត្រ និងកាន់កាប់គណនេយ្យ

១៦.៣. ភ្នាក់ងារគណនេយ្យ អាចប្រគល់សិទ្ធិទៅអោយអាជ្ញាធុករិរបស់ខ្លួន ។

មាត្រា ១៧ .-

១៧.១. ធនធានរបស់ វិសកក បានមកពី :

- ប្រាក់ឧបត្ថម្ភដំបូងរបស់រដ្ឋ នៅពេលបង្កើតវិទ្យាស្ថាន ។

១៧១

-ឧបត្ថម្ភធននៃដំណើរការ និងឧបត្ថម្ភជាមូលធន ដែលមានចែងក្នុង ថវិកាដើម។

-ប្រាក់ឧបត្ថម្ភដែលបានមកពី អំណោយ និងអច្ឆ័យទាន ។

-ប្រាក់ខ្ចីបុរេដោយវិទ្យាស្ថានផ្ទាល់ ឬប្រាក់ដែលរដ្ឋអោយខ្ចីបុរេ ។

-ចំណូលពីការងារ និងការផ្តល់សេវាកម្មនៃ **វសកក** ។

១៧២

-ប្រាក់កាតព្វកិច្ចពីគ្រប់អតិថិជន និងអ្នកវិនិយោគដំណាំកៅស៊ូទាំងរដ្ឋ និង ឯកជន លើទឹកដីកម្ពុជា ។

១៧៣

-ប្រាក់កំរៃដែលបានមកពីការលក់ ឬការជួលថលនវត្ថុ ឬអថលនវត្ថុ របស់ **វសកក** ។

១៧៤

១៧.២. ចំណូល និងចំណាយជាប្រក្រតី ឬចំណូលនិងចំណាយជាដើមទុនរបស់ **វសកក** ត្រូវបានគ្រោងក្នុងថវិកាប្រចាំឆ្នាំរបស់វិទ្យាស្ថាន ។ បទបញ្ជាផ្ទៃក្នុង នៃវិទ្យាស្ថាន ត្រូវបញ្ជាក់អំពីបែបបទនៃការរៀបចំនិងការអនុវត្តន៍ថវិកា ។

មាត្រា

១៧.៣. ថវិកាត្រូវរៀបចំដោយអាណាប័កចំបងនៃ **វសកក** ហើយត្រូវដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យសម្រេច ។ ថវិកាត្រូវមានលំនឹង រវាងចំណូលនិងចំណាយ ។ ក្រុមប្រឹក្សាភិបាល ត្រូវអនុម័តគំរោងថវិកានេះអោយបានមុនថ្ងៃ៣០ ខែ កញ្ញា រៀងរាល់ឆ្នាំ ។

មាត្រា

មាត្រា ១៨ .-

១៨.១. គណនេយ្យរបស់ **វសកក** រួមមាន :

-គណនេយ្យទូទៅ តាមបែបបទទ្វេភាគ សំរាប់កត់ត្រាប្រតិបត្តិការផ្នែកថវិកា ផ្នែករតនាគារ និងជាមួយតតិយជន ។

មាត្រា

- គណនេយ្យ អចលនវត្ថុ រូបធាតុ និងទ្រព្យ ។

- គណនេយ្យវិភាគ (ប្រសិនបើចាំបាច់) ។

គណនេយ្យវិទ្យាស្ថាន ត្រូវអនុលោមតាមវិធាននៃប្រកាស របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគោរពនូវគំរោងគណនេយ្យរបស់ **វិសកក** កំណត់ដោយក្រុមប្រឹក្សាភិបាល ហើយដែលបានទទួលការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

១៨.២. គណនីហិរញ្ញវត្ថុប្រចាំឆ្នាំរបស់វិទ្យាស្ថាន ត្រូវរៀបចំដោយភ្នាក់ងារគណនេយ្យ ហើយត្រូវដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យតាមរយៈនាយក ដោយមានភ្ជាប់នូវរបាយការណ៍ ស្តីពីការគ្រប់គ្រងរបស់ខ្លួន ។ ក្រុមប្រឹក្សាភិបាលធ្វើការអនុម័តក្នុងរយៈពេលយ៉ាងយូរ ៣ខែ ក្រោយពេលបិទការិយបរិច្ឆេទគណនេយ្យទាំងឡាយនេះ ។

មាត្រា ១៩ .- មូលនិធិ នៃ **វិសកក** ត្រូវតំកល់ក្នុងគណនីចរន្តនៅធនាគារប្រតិស្រុតណាមួយ ។

ផ្នែកទី ៦

របបសារពើពន្ធ និង ពន្ធគយ

មាត្រា ២០ .- លើកលែងបទបញ្ញត្តិផ្ទុយពីនេះ **វិសកក** ត្រូវស្ថិតនៅក្រោមរបបពន្ធគយ និងពន្ធអាករទាំងឡាយ ស្របតាមច្បាប់ជាធរមាន ដូចគ្នានឹងអង្គការរដ្ឋបាលផ្សេងដទៃទៀតដែរ ។

ផ្នែកទី ៧

លទ្ធកម្ម របស់ « វិសកក »

មាត្រា ២១ .- ការសំរេច ការអនុវត្តន៍ និងការត្រួតពិនិត្យលទ្ធកម្មរបស់ **វិសកក** ត្រូវគ្រប់គ្រងតាមបទបញ្ញត្តិ នៃអនុក្រឹត្យលេខ ៦០ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ១៩៩៥ ស្តីពីការគ្រប់គ្រង លទ្ធកម្មសាធារណៈ និងច្បាប់ដទៃទៀត ស្តីពីចំណុចនេះ ។

ជំពូកទី៣

អាណាព្យាបាលលើ « វសកក »

មាត្រា ២២._ វសកក ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

មាត្រា ២៣._

២៣.១. វសកក ត្រូវធ្វើជូនទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីត្រួតពិនិត្យ ហិរញ្ញវត្ថុ នូវឯកសារ ដូចតទៅ :

- កំណត់ហេតុ កិច្ចប្រជុំនៃក្រុមប្រឹក្សាភិបាល
- គំរោងអភិវឌ្ឍន៍របស់វិទ្យាស្ថាន
- ថវិកាប្រចាំឆ្នាំ
- របាយការណ៍ គ្រប់គ្រង និងគណនី ហិរញ្ញវត្ថុប្រចាំឆ្នាំ

២៣.២. ឯកសារទាំងនេះ ត្រូវធ្វើជូនគម្រោងដូចខាងលើនេះយ៉ាងយូរ ១៥ថ្ងៃ ក្រោយថ្ងៃបិទកាលបរិច្ឆេទ នៃឯកសារទាំងនេះ ។

ជំពូក ទី ១

អាណាព្យាបាលបច្ចេកទេស

មាត្រា ២៤._

២៤.១. គំរោងអភិវឌ្ឍន៍ ឬថវិកាប្រចាំឆ្នាំនៃ វសកក ត្រូវធ្វើជូនរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយនាយក វសកក ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយការអនុម័ត នៃក្រុមប្រឹក្សាភិបាល ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្តល់មតិទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងរយៈពេលយ៉ាងយូរ ១ខែ ចាប់ពីថ្ងៃទទួលឯកសារខាងលើនេះ ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវផ្តល់ការយល់ព្រមក្នុងរយៈពេល ២ខែ ចាប់ពីថ្ងៃទទួលឯកសារទាំងនេះ ។

២៤.២. លិខិតផ្តល់ការយល់ព្រម ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឬតំណាងត្រូវធ្វើជូនទៅនាយក **វសកក** និងត្រូវបំបិទជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ នាយក **វសកក** ត្រូវបញ្ជូនព័ត៌មាននេះ អោយក្រុមប្រឹក្សាភិបាលបានជ្រាបយ៉ាងឆាប់បំផុត ។

ក្នុងករណីដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មិនបានឆ្លើយតបក្នុងរយៈពេលកំណត់ខាងលើ គំរោងអភិវឌ្ឍន៍ ឬថវិកាប្រចាំឆ្នាំត្រូវចាត់ទុកថាបានទទួលការឯកភាពពីរដ្ឋមន្ត្រីនេះហើយ ។ ក្នុងករណីដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានយោបល់ជំទាស់ ក្រុមប្រឹក្សាភិបាលត្រូវប្រជុំគ្នាអោយបានឆាប់រហ័សបំផុត ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហានេះ ។

គំរោងអភិវឌ្ឍន៍ នៃ **វសកក** មិនអាចអនុវត្តបាន បើសិននៅមានការមិនចុះសំរុងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ថវិកាចំណាយប្រក្រតីត្រូវអនុវត្តផ្អែកលើ «ប្រព័ន្ធបែងចែកជា ១២ខែ » បើសិនជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែមានមតិមិនចុះសំរុងតទៅទៀត ។

មាត្រា ២៥.-

២៥.១. រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចមានយោបល់ជំទាស់លើឯកសារដែលបានទទួល ដូចមានចែងក្នុងមាត្រា ២៣ខាងលើនេះ ហើយមានរយៈពេល ១ខែ ដើម្បីលើកមតិជំទាស់លើឯកសារទាំងនេះ ។

២៥.២. នាយក **វសកក** ត្រូវជូនព័ត៌មានទៅដល់ក្រុមប្រឹក្សាភិបាល នូវខ្លឹមសារនៃការជំទាស់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងសម័យប្រជុំយ៉ាងឆាប់មួយ ។ ក្រុមប្រឹក្សាភិបាល ត្រូវពិភាក្សារកមធ្យោបាយ ដើម្បីដោះស្រាយអោយបានឆាប់រហ័ស ។ ប្រសិនបើក្រុមប្រឹក្សាភិបាលសំរេចពុំយកជាការ នូវខ្លឹមសារនៃការជំទាស់ទាំងនោះ ក្រុមប្រឹក្សាភិបាលត្រូវធ្វើសេចក្តីពន្យល់ជាលាយលក្ខណ៍អក្សរ ជំរាបជូនដំណឹងជាបន្ទាន់ក្លាម ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

មាត្រា ២៦._

២៦.១. រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចបដិសេធ ឬផ្អាករាល់ សេចក្តីសំរេចរបស់វិទ្យាស្ថាន ដែលមិនស្របតាមការកិច្ចរបស់វិទ្យាស្ថាន ហើយដែល ផ្ទុយនឹងច្បាប់ ឬបទបញ្ជាផ្សេងៗ ។

២៦.២. ការបដិសេធ ឬការផ្អាក ត្រូវបានសំរេចដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការផ្តើមគំនិតរបស់ខ្លួន ឬតាមការស្នើសុំពី ភាគីពាក់ព័ន្ធ ។ ការបដិសេធឬការផ្អាកនេះ ត្រូវបានជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅនាយក **វសកក** ដែលនឹងត្រូវជូនដំណឹងជាបន្ទាន់ ទៅក្រុមប្រឹក្សាភិបាល ។

មាត្រា ២៧._ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសិទ្ធិសុំអោយមានការត្រួត ពិនិត្យ **វសកក** តាមតំរូវការនិងស្របតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងច្បាប់ ពាក់ព័ន្ធនឹងកិច្ចការត្រួតពិនិត្យនេះ ។

ផ្នែកទី ២

អាណាចក្រធានាហិរញ្ញវត្ថុ

មាត្រា ២៨._

២៨.១. គំរោងអភិវឌ្ឍន៍ ឬថវិកាប្រចាំឆ្នាំ ត្រូវធ្វើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយនាយក **វសកក** ក្នុងរយៈពេល១៥ថ្ងៃ ក្រោយការអនុម័តនៃក្រុមប្រឹក្សាភិបាល ។ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវផ្តល់មតិទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ ក្នុងរយៈពេលយ៉ាងយូរ ១ខែ ចាប់ពីថ្ងៃទទួលបានឯកសារខាងលើនេះ ។ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវផ្តល់ការយល់ព្រមក្នុងរយៈពេល ២ខែ ចាប់ពីថ្ងៃ ទទួលបានឯកសារខាងលើនេះ ។

២៨.២. លិខិតផ្តល់ការឯកភាព ត្រូវចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតំណាងត្រូវធ្វើទៅនាយក **វសកក** ដោយមានចំលងជូនរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។ នាយក **វសកក** ត្រូវជូនព័ត៌មាននេះ ដល់ក្រុមប្រឹក្សាភិបាលយ៉ាងឆាប់បំផុត ។

ក្នុងករណីដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនបានឆ្លើយតបក្នុង រយៈពេលដូចបានកំណត់ខាងលើ គំរោងអភិវឌ្ឍន៍ ឬថវិកាប្រចាំឆ្នាំត្រូវចាត់ទុកថា មានការឯកភាពពីរដ្ឋមន្ត្រីនេះហើយ ។ ក្នុងករណីដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានយោបល់ជំទាស់ ប្រធានក្រុមប្រឹក្សាភិបាល ត្រូវកោះប្រជុំក្រុមប្រឹក្សា ភិបាល អោយបានឆាប់រហ័ស ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហានេះ ។

របាយការណ៍ស្តីពីការគ្រប់គ្រងនិងគណនីហិរញ្ញវត្ថុប្រចាំឆ្នាំទាំងឡាយ ត្រូវ ចាត់ទុកថាគ្មានការយល់ព្រម បើសិនជាការមិនចុះសំរុងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនទាន់ត្រូវដោះស្រាយបាន ។

មាត្រា ២៩.- លិខិតដូចខាងក្រោមនេះរបស់ក្រុមប្រឹក្សាភិបាល ឬនាយក **វិសកក** ត្រូវដាក់សុំ ការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្លងតាមយោបល់របស់រដ្ឋមន្ត្រី ត្រួតពិនិត្យហិរញ្ញវត្ថុ :

- ការលក់អចលនទ្រព្យ
- ការលុបចោលនូវឥណទេយ្យ ដែលមានទឹកប្រាក់លើសកម្មភាពទឹកប្រាក់មួយ មានកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
- ការសំរេចខ្ចីបុល ឬកិច្ចព្រមព្រៀងធានា ឬលិខិតស្នាម ដែលមានកម្មវត្ថុ ប្រហាក់ប្រហែលគ្នានេះ ។

មាត្រា ៣០.- រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវតែងតាំងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ ប្រចាំ **វិសកក** ។ មន្ត្រីនេះមានភារកិច្ចត្រួតពិនិត្យ មុនទង្វើនិងក្រោយទង្វើ ស្រប តាមអនុក្រឹត្យលេខ ៨១ ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីការត្រួតពិនិត្យ ហិរញ្ញវត្ថុ លើការចំណាយថវិកាក្រសួង ខេត្ត-ក្រុង និង អង្គការសាធារណរដ្ឋបាល ទូទៅ ។

មាត្រា ៣១.-

៣១.១. ការគ្រប់គ្រងដោយអាណាប័កចំបងនៃ **វិសកក** ស្ថិតនៅក្រោមការត្រួត ពិនិត្យ នៃអគ្គាធិការដ្ឋានហិរញ្ញវត្ថុ ។

៣១.២. ការគ្រប់គ្រងរបស់ភ្នាក់ងារគណនេយ្យ ត្រូវស្ថិតក្រោមការត្រួតពិនិត្យនៃ គណនេយ្យ កណ្តាលរបស់រតនាគារជាតិ និងក្រោមការត្រួតពិនិត្យនៃអគ្គាធិការដ្ឋាន ហិរញ្ញវត្ថុ ។

៣១.៣. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចចាត់តាំងអោយមានការត្រួត ពិនិត្យរួមអធិការកិច្ច ឬពិនិត្យលើផ្នែកណាមួយ ដែលយល់ថាចាំបាច់ ក្នុងលក្ខខណ្ឌ ដែលមានចែងក្នុងច្បាប់ពាក់ព័ន្ធ នឹងកិច្ចត្រួតពិនិត្យនេះ ។

ជំពូកទី ៤

អវសានបញ្ញត្តិ

មាត្រា ៣២.-

៣២.១. បទបញ្ញត្តិទាំងឡាយ ដែលមានពីមុន ហើយផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុក ជានិរាករណ៍ ។

៣២.២. សហរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នដែល មានការពាក់ព័ន្ធ ត្រូវអនុវត្តអោយបានសម្រេចនូវអនុក្រឹត្យនេះ ។

៣២.៣. អនុក្រឹត្យនេះចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ១៩៩៧

នាយករដ្ឋមន្ត្រីទី១

នាយករដ្ឋមន្ត្រីទី២

ហត្ថលេខា និង ត្រា

ឃុំ ហួត

ហ៊ុន សែន

* * *

អនុក្រឹត្យ លេខ ៦៦ អនក្រ.បក

ស្តីពីការរៀបចំ និងការប្រព្រឹត្តិទោរមស់

ក្រសួងរ៉ែសំបកដីនិងទុរគមនាគមន៍

រាជរដ្ឋាភិបាល

- បានឃើញ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា